



សាកលវិទ្យាល័យ សេវ៉ាស៊ីស៊ីអេស៊ី UNIVERSITY OF SOUTH-EAST ASIA

Universal

Skills

Excellence

Attitude





ប្រធានបទ

ស្តីអំពី

ការសរសេរ និងវាយតម្លៃរបាយការណ៍
ស្រាវជ្រាវរបស់និស្សិតថ្នាក់បរិញ្ញាបត្រ
ជាន់ខ្ពស់



ធ្វើបទបង្ហាញដោយ

បណ្ឌិត យឿង សុផន

ព្រឹទ្ធបុរសមហាវិទ្យាល័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍
នៃសាកលវិទ្យាល័យ សៅស៊ីអ៊ីស៊ីអេសសៀ

ទូរស័ព្ទលេខ ០៧៧ ៣៥៨ ១៨៤

អ៊ីម៉ែល thana.yst.0102@gmail.com



មាតិកា

- 1 បទបញ្ញត្តិទូទៅ
- 2 ការជ្រើសរើសប្រធានបទ និងគ្រូជីកនាំ
- 3 ភារកិច្ច និងការទទួលខុសត្រូវរបស់គ្រូជីកនាំ និងនិស្សិត
- 4 ដំណើរការនៃការស្រាវជ្រាវ និងបោះពុម្ព
- 5 របៀបសម្រេចបាននូវការណ៍ស្រាវជ្រាវ
- 6 លទ្ធផល និងវិធានការរដ្ឋបាល



បទបញ្ញត្តិទូទៅ

❖ គោលបំណង

គោលការណ៍នេះបង្កើតឡើងដើម្បីធានាបានការប្រព្រឹត្តិទៅនៃការសរសេរ និងវាយតម្លៃ **របាយការណ៍ស្រាវជ្រាវ**របស់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យសៅស៊ីអ៊ី ស៊ីអេសសៀ ប្រកបដោយរលូន មាន តម្លាភាព ប្រសិទ្ធភាព និងគុណភាពខ្ពស់ស្របតាម ស្តង់ដារអប់រំជាតិ និងអន្តរជាតិ។

❖ និយមន័យនិក្ខេបបទ

របាយការណ៍ស្រាវជ្រាវ (Research Report) គឺជាស្នាដៃស្រាវជ្រាវប្តីមួយរបស់និស្សិតដែល មិនទាន់មានអ្នកណាសរសេរវិធីស្រាយបញ្ជាក់ ឬ ការបំពេញបន្ថែមថ្មី និងមានតម្លៃសម្រាប់ យកទៅអនុវត្តនៅក្នុងផ្នែកវិទ្យាសាស្ត្រ ហើយដែលទាក់ទងនឹងឯកទេសរបស់និស្សិត។



បទបញ្ញត្តិទូទៅ

របាយការណ៍ស្រាវជ្រាវ ត្រូវមានចំនួនយ៉ាងតិចបំផុត ២០ ទំព័រ (មិនរាប់បញ្ចូល នូវអារម្ភថា ទំព័រថ្លែងអំណរគុណ ទំព័រអំណះអំណាង មាតិកា ឯកសារយោង និង ឧបសម្ព័ន្ធ) ដោយគិតចាប់ពីជំពូកទី១ ដល់ជំពូកបញ្ចប់ដែលត្រូវស្រាវជ្រាវរយៈពេល យ៉ាងតិចចំនួន ១ ខែកន្លះ។

និស្សិត ត្រូវសរសេររបាយការណ៍ស្រាវជ្រាវលើប្រធានបទមួយដែល មានការឯក ភាពពីគ្រូជីកនាំ ទៅតាមការកំណត់របស់សាកលវិទ្យាល័យ ។

របាយការណ៍ស្រាវជ្រាវ ត្រូវបានវាយតម្លៃ និង ដាក់ពិន្ទុយ៉ាងហ្មត់ចត់ពីគ្រូជីកនាំ និងពិនិត្យសម្រេចដោយក្រុមប្រឹក្សាបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ។ ប្រសិន លទ្ធផលវាយតម្លៃបង្ហាញថាបេក្ខជនមិនមានសមត្ថភាពគ្រប់គ្រាន់ទេ មិនអនុញ្ញាតឲ្យ បេក្ខជនធ្វើការប្រឡងបញ្ចប់ឡើយ ។



ការជ្រើសរើសប្រធានបទ និងគ្រូសុំការ

❖ ការជ្រើសរើសប្រធានបទ និងទីកន្លែងស្រាវជ្រាវ

- និស្សិតត្រូវស្វែងរកប្រធានបទស្រាវជ្រាវដោយខ្លួនឯង ហើយប្រធានបទស្រាវជ្រាវត្រូវស្របទៅនឹងឯកទេសរបស់ខ្លួន។
- និស្សិតត្រូវស្វែងរកទីកន្លែង ឬ អង្គការស្រាវជ្រាវដែលទាក់ទងទៅនឹងប្រធានបទរបស់ខ្លួន ហើយមានការយល់ព្រមពីក្រុមប្រឹក្សាបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យរបស់សាកលវិទ្យាល័យ។ ចំពោះប្រធានបទដែលមិនតម្រូវឱ្យមានទីកន្លែង ឬ អង្គការស្រាវជ្រាវត្រូវសុំការអនុញ្ញាតពីក្រុមប្រឹក្សាបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ។

❖ លក្ខខណ្ឌជ្រើសរើសគ្រូសុំការ

- ដឹកនាំត្រូវមានក្រមសីលធម៌ មនសិការវិជ្ជាជីវៈ ជំនាញទាក់ទងទៅនឹងប្រធានបទស្រាវជ្រាវមានសញ្ញាបត្របណ្ឌិត និងមានបទពិសោធន៍ជំនាញរបស់ខ្លួនយ៉ាងតិច ២ ឆ្នាំ ឬមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងមានបទពិសោធន៍ជំនាញរបស់ខ្លួនយ៉ាងតិច ៥ ឆ្នាំ។ គ្រូសុំការត្រូវមានការយល់ព្រមពីក្រុមប្រឹក្សាបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ។



ការជ្រើសរើសប្រធានបទ និងគ្រូជីកសាំ

❖ ភាគពូកិច្ច និងការទទួលខុសត្រូវរបស់គ្រូជីកសាំ

- ធានាការអនុវត្តគោលការណ៍ស្តីរបាយការណ៍ស្រាវជ្រាវ ឲ្យមានប្រសិទ្ធភាពខ្ពស់
- ដឹកនាំនិស្សិតស្របតាមគោលការណ៍ស្តីពីរបាយការណ៍ស្រាវជ្រាវ ដើម្បីធានាបាននូវលទ្ធផលនៃ និក្ខេបបទប្រកបដោយជោគជ័យ
- ត្រូវវាយតម្លៃ និងដាក់ពិន្ទុលើរបាយការណ៍ស្រាវជ្រាវរបស់និស្សិត ស្របតាមលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃរបាយការណ៍ស្រាវជ្រាវ
- ត្រូវចូលរួមប្រជុំផ្សព្វផ្សាយគោលការណ៍ស្តីពីរបាយការណ៍ស្រាវជ្រាវ
- ប្រឹក្សានិស្សិត និងឯកភាពលើការជ្រើសរើសប្រធានបទស្រាវជ្រាវ
- រៀបចំផែនការប្រឹក្សានិស្សិតចំនួន ៤ លើកយ៉ាងតិច ហើយក្នុងមួយលើកៗមានរយៈពេលយ៉ាងតិច ៣០នាទី ពីពេលចាប់ផ្តើមសរសេររហូតដល់ពេលការពារនិក្ខេបបទ



ការជ្រើសរើសប្រធានបទ និងគ្រូជំរកនាំ

- ផ្តល់ការប្រឹក្សានិស្សិតដោយផ្ទាល់មាត់ ឬ លាយលក្ខណ៍អក្សរស្របតាមផែនការ
- ផ្តល់ការប្រឹក្សានិស្សិតអំពីគោលការណ៍ស្តីពីរបាយការណ៍ស្រាវជ្រាវ ដើម្បីឲ្យនិស្សិតបានយល់ច្បាស់ និងមាន ភាពងាយស្រួលក្នុងការសរសេររបាយការណ៍ស្រាវជ្រាវ
- ផ្តល់ការប្រឹក្សានិស្សិតឲ្យមានសមត្ថភាពពេញលេញដើម្បីចុះស្រាវជ្រាវ និងសរសេររបាយការណ៍ស្រាវជ្រាវ ប្រកបដោយជោគជ័យ
- ផ្តល់ការប្រឹក្សានិស្សិតមិនឲ្យប្រាសចាកពីក្រុមសីលធម៌ក្នុងសកម្មភាពស្រាវជ្រាវទាំងអស់
- ប្រគល់របាយការណ៍ស្តីពីដំណើរវិវត្តន៍នៃការស្រាវជ្រាវរបស់និស្សិត ទៅឲ្យក្រុមប្រឹក្សាបណ្តុះបណ្តាលនៅពេលត្រូវការ
- ប្រឹក្សានិស្សិតក្នុងការធ្វើផែនការ សម្របសម្រួល ពិនិត្យសកម្មភាពស្រាវជ្រាវ និងការវិវត្តន៍ការសរសេរ និងផ្តល់យោបល់ដើម្បីកែលម្អរបាយការណ៍ស្រាវជ្រាវ ស្របតាមគោលការណ៍ស្តីពីរបាយការណ៍ស្រាវជ្រាវរបស់សាកលវិទ្យាល័យ។



ការកិច្ច និងការទទួលខុសត្រូវរបស់និស្សិត

❖ ការទទួលខុសត្រូវរបស់និស្សិត

- ត្រូវអនុវត្តគោលការណ៍របាយការណ៍ស្រាវជ្រាវ ឱ្យមានប្រសិទ្ធភាពខ្ពស់
- ត្រូវជ្រើសរើសប្រធានបទ និងទឹកនៃង ឬ អង្គភាពស្រាវជ្រាវ និងគ្រូដឹកនាំ ស្របតាមគោលការណ៍ស្តីពីរបាយការណ៍ស្រាវជ្រាវ
- ត្រូវស្នើសុំលិខិតចុះកម្មសិក្សាពីសាកលវិទ្យាល័យ និងធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់គ្រង ទឹកនៃង ឬ អង្គភាពដើម្បីសុំការយល់ព្រមលើការចុះស្រាវជ្រាវប្រធានបទរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់
- មិនត្រូវលួចចម្លង ជួល ឬ ពឹងពាក់អ្នកដទៃចុះស្រាវជ្រាវ និងសរសេររបាយការណ៍ស្រាវជ្រាវជំនួសឲ្យខ្លួនឡើយ
- ត្រូវចុះស្រាវជ្រាវ សរសេរ និងបោះពុម្ពសៀវភៅរបាយការណ៍ស្រាវជ្រាវស្របតាមគោលការណ៍ស្តីពីរបាយការណ៍ស្រាវជ្រាវ
- ត្រូវយកចិត្តទុកដាក់ស្តាប់ការណែនាំ និងអនុវត្តតាមផែនការប្រឹក្សារបស់គ្រូដឹកនាំឱ្យមានប្រសិទ្ធភាពខ្ពស់



ការកិច្ច និងការទទួលខុសត្រូវរបស់និស្សិត

❖ ការទទួលខុសត្រូវរបស់និស្សិត

- ត្រូវគោរពក្រមសីលធម៌ក្នុងអំឡុងពេលសរសេររបាយការណ៍ស្រាវជ្រាវ ដូចមានចែងនៅក្នុងប្រការ ១២
- ត្រូវសុំច្បាប់គ្រូដឹកនាំដោយផ្ទាល់មាត់ ឬ លាយលក្ខណ៍អក្សរ ឲ្យបានមួយថ្ងៃមុនពេលប្រជុំប្រឹក្សាក្នុងករណីមានធុរៈចាំបាច់
- ត្រូវធ្វើកិច្ចការដែលគ្រូដឹកនាំបានណែនាំ ឲ្យបានទាន់ពេលវេលា
- ត្រូវស្នើសុំលិខិតអនុញ្ញាតការស្រាវជ្រាវពីទីកន្លែង ឬ អង្គការដែលចុះស្រាវជ្រាវ ដើម្បីភ្ជាប់ជាមួយសៀវភៅរបាយការណ៍ស្រាវជ្រាវ
- ត្រូវទទួលខុសត្រូវលើលទ្ធផលនៃការសរសេររបាយការណ៍ស្រាវជ្រាវដោយខ្លួនឯង
- មិនត្រូវផ្សព្វផ្សាយ ឬ លក់ដូរធ្វើពាណិជ្ជកម្មផ្នែកណាមួយនៃរបាយការណ៍ស្រាវជ្រាវដោយគ្មានការអនុញ្ញាតពីសាកលវិទ្យាល័យ។



កិច្ចសន្យាជីវិត

❖ កិច្ចសន្យាជីវិត

- ក្រោយពីមានការឯកភាពគ្នា គ្រូជីវិត និងនិស្សិត ត្រូវចុះកិច្ចសន្យាព្រមព្រៀងគ្នានៅចំពោះ មុខបុគ្គលិកទទួលបន្ទុកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើការដឹកនាំប្រធានបទស្រាវជ្រាវរហូត ដល់ចប់ និងជោគជ័យ។



ដំណើរការនៃការស្រាវជ្រាវ និងបោះពុម្ព

❖ ការស្នើសុំចុះស្រាវជ្រាវ

- និស្សិតត្រូវស្នើសុំលិខិតពីសាកលវិទ្យាល័យ ដើម្បីសុំការយល់ព្រមពីប្រធានទីកន្លែង ឬ អង្គភាពសម្រាប់ចុះស្រាវជ្រាវស្របតាមប្រធានបទរបស់ខ្លួន។
- និស្សិតត្រូវស្នើសុំលិខិតពីសាកលវិទ្យាល័យ ដើម្បីសុំការយល់ព្រមពីប្រធានទីកន្លែង ឬ អង្គភាពសម្រាប់ចុះស្រាវជ្រាវស្របតាមប្រធានបទរបស់ខ្លួន។

❖ សមាសធាតុរបាយការណ៍ស្រាវជ្រាវ

- របាយការណ៍ស្រាវជ្រាវមាន ៥ ជំពូកគឺ ៖
 - ជំពូកទី ១ ៖ សេចក្តីផ្តើម
 - ជំពូកទី ២ ៖ រំលឹកទ្រឹស្តី
 - ជំពូកទី ៣ ៖ លទ្ធផលនៃការស្រាវជ្រាវ
 - ជំពូកទី ៤ ៖ ការវិភាគចំណុចខ្លាំង និងចំណុចខ្សោយ
 - ជំពូកទី ៥ ៖ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍
- និស្សិតត្រូវសរសេរ និងបោះពុម្ព ឬ ចងក្រងរបាយការណ៍ស្រាវជ្រាវ ស្របតាមទម្រង់បែបបទនៃរបាយការណ៍ស្រាវជ្រាវដែលមានចែងជូននៅក្នុងឧបសម្ព័ន្ធ “គ” ។



ដំណើរការនៃការស្រាវជ្រាវ និងបោះពុម្ព

❖ ការព្យួររបាយការណ៍ស្រាវជ្រាវ

- និស្សិតអាចព្យួរការស្រាវជ្រាវ និងសរសេររបាយការណ៍ស្រាវជ្រាវបានលុះត្រាតែមានឧបសគ្គ ឬ ឧបទ្វីហេតុសមស្របណាមួយ។ ការសុំព្យួរការស្រាវជ្រាវ និងសរសេររបាយការណ៍ស្រាវជ្រាវមានរយៈពេលមិនលើសពី **១២ ខែ ឡើយ** ត្រូវស្របតាមរយៈពេលកម្មវិធីសិក្សានៃឯកទេសនីមួយៗ។

❖ ក្រមសីលធម៌ស្រាវជ្រាវ

- មានវិន័យ សីលធម៌ ស្មោះត្រង់ និងអាកប្បកិរិយាល្អនៅក្នុងអំឡុងចុះស្រាវជ្រាវនៅក្នុងអង្គភាព និងសរសេររបាយការណ៍ស្រាវជ្រាវ
- មានតម្លាភាពក្នុងការស្រាវជ្រាវ និងបង្ហាញលទ្ធផល
- ជម្រាបពីគោលបំណង លក្ខណៈនៃការស្រាវជ្រាវ ផលប៉ះពាល់ និងលទ្ធផលមុននឹងសួរសំណួរ ឬ ដាក់ឱ្យនរណាម្នាក់បំពេញកម្រងសំណួរ
- រក្សាការសម្ងាត់ ព្រមទាំងលាក់អត្តសញ្ញាណបុគ្គលក្នុងការសរសេរ និងក្នុងពេលរាយការណ៍ផ្ទាល់មាត់អំពីការស្រាវជ្រាវដោយពិភាក្សាតែទៅលើទិន្នន័យដែលពាក់ព័ន្ធនឹងគោលបំណងនៃការស្រាវជ្រាវ លើកលែងតែមានការអនុញ្ញាតប៉ុណ្ណោះ
- គោរពសិទ្ធិម្ចាស់ទឹកនៃដំណោះស្រាយ ឬ ម្ចាស់អង្គការក្នុងការបោះពុម្ពផ្សាយពីលទ្ធផលនៃការស្រាវជ្រាវ
- មានភស្តុតាងបញ្ជាក់ពីអំណះអំណាង ឬ សេចក្តីសន្និដ្ឋានទាំងឡាយដែលបានលើកឡើង។



របាយការណ៍ស្រាវជ្រាវ

- ❖ **លក្ខណៈវិនិច្ឆ័យសម្រាប់របាយការណ៍**
 - ពិន្ទុរង្វាយតម្លៃនៃលក្ខណៈវិនិច្ឆ័យនីមួយៗរាប់បញ្ចូលទាំងរចនាបទ និងអក្ខរាវិរុទ្ធ។
- ❖ **ការប្រគល់របាយការណ៍ស្រាវជ្រាវ**
 - និស្សិតត្រូវបោះពុម្ព ឬ ចងក្រងសៀវភៅរបាយការណ៍ស្រាវជ្រាវចំនួន ៣ ច្បាប់ និងឯកសារ Soft Copy ដែលមានការឯកភាពពីគ្រូជីកនាំ និងប្រធានទីកន្លែង ឬ អង្គការស្រាវជ្រាវប្រគល់ជូនការិយាល័យថ្នាក់ក្រោយបរិញ្ញាបត្រ។ ចំពោះនិស្សិតដែលប្រគល់សៀវភៅរបាយការណ៍ស្រាវជ្រាវយឺត មិនស្របតាមកាលបរិច្ឆេទកំណត់ដោយសាកលវិទ្យាល័យត្រូវទទួលខុសត្រូវលើលទ្ធផលដោយខ្លួនឯង។

លក្ខណៈវិនិច្ឆ័យ	ពិន្ទុអតិបរមា	ពិន្ទុ
១. សេចក្តីផ្តើម <ul style="list-style-type: none"> - លំនាំបញ្ហា - ចំណោទបញ្ហា - គោលបំណង - ដែនកំណត់ និងវិសាលភាព - វិធីសាស្ត្រស្រាវជ្រាវ - រចនាសម្ព័ន្ធនៃរបាយការណ៍ស្រាវជ្រាវ 	} ២០%	
២. រំលឹកទ្រឹស្តី	១៥%	
៣. លទ្ធផលនៃការស្រាវជ្រាវ	១០%	
៤. ការវិភាគចំណុចខ្លាំង និងចំណុចខ្សោយ	៤០%	
៥. សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍	១៥%	
ពិន្ទុសរុប	១០០%	



លទ្ធផល និងវិធានការរដ្ឋបាល

❖ លទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ

- របាយការណ៍ស្រាវជ្រាវ ដែលត្រូវបានវាយតម្លៃថាជាប់ លុះត្រាតែទទួលបានពិន្ទុចាប់ពី ៧០ ភាគរយឡើងទៅ។ និស្សិតត្រូវកែលម្អសៀវភៅរបាយការណ៍ស្រាវជ្រាវតាមការណែនាំរបស់សាកលវិទ្យាល័យ ហើយប្រគល់សៀវភៅដែល កែលម្អរួចចំនួន ៣ ច្បាប់ និងឯកសារ Soft Copy ទៅឲ្យការិយាល័យថ្នាក់ក្រោយបរិញ្ញាបត្រមិនឲ្យលើសពី ២ សប្តាហ៍ បើមិនដូច្នោះទេ ពិន្ទុដែលទទួលបានត្រូវចាត់ទុកជានិរាករណ៍។

❖ ការប្រព្រឹត្តិបទល្មើស និងវិធានការរដ្ឋបាល

- ការព្រមាន ឬ ស្តីបន្ទោសដោយផ្ទាល់មាត់ ឬ ជាលាយលក្ខណ៍អក្សរ
- មិនអនុញ្ញាតឲ្យប្រឡងបញ្ចប់ការសិក្សា
- មិនប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា
- លុបឈ្មោះចេញពីសាកលវិទ្យាល័យដោយឥតលក្ខខណ្ឌ។



Thank You !